



ជម្រើសធានារ៉ាប់រងសម្រាប់មនុស្សចាស់ និងបុគ្គលដែលមានពិការភាព

Apple Health (Medicaid) ផ្តល់ធានារ៉ាប់រងសម្រាប់បុគ្គលដែលមានអាយុចាប់ពី 65 ឆ្នាំ ឡើងទៅ ពិការភ្នែក ឬមានពិការភាព ឬត្រូវការសេវាកម្ម និងជំនួយរយៈពេលវែង (LTSS)។

អ្នកដែលមានវ័យចំណាស់ ពិការភ្នែក ឬជាជនពិការ (ABD)

ប្រសិនបើអ្នកមានអាយុ 65 ឆ្នាំឡើងទៅ ពិការភ្នែក ឬជាជនពិការ ហើយបំពេញបានតាមតម្រូវការចំណូល និងធនធាន, Washington Apple Health (Medicaid) អាចផ្តល់ធានារ៉ាប់រងលើការថែទាំសុខភាព និងជួយទូទាត់ថ្លៃធានារ៉ាប់រង Medicare និងថ្លៃចំណាយវេជ្ជសាស្ត្រ។

សម្រាប់ព័ត៌មានបន្ថែមអំពីជម្រើសធានារ៉ាប់រង រួមទាំងសង្គមដ្ឋាន ចូលមើល hca.wa.gov/free-or-low-cost-health-care/i-need-medical-dental-or-vision-care/long-term-care-and-hospice.

ការស្នើសុំធានារ៉ាប់រង ABD

- **អនឡាញ៖** ចូលមើល washingtonconnection.org.
- **ពាក្យស្នើសុំជាក្រដាស៖** បោះពុម្ពទម្រង់បែបបទ 18-005 ដែលមាននៅ hca.wa.gov/classic-health-care-application
 - ♦ **សំបុត្រ៖** DSHS Community Services Division, P.O. Box 11699, Tacoma, WA 98411-6699។
- **ដោយផ្ទាល់៖** ទៅកាន់ការិយាល័យសេវាសហគមន៍ ដែលនៅជិតអ្នក។ ចូលមើល dshs.wa.gov/office-locations។
- សម្រាប់សំណួរ ទូរស័ព្ទទៅផ្នែកសេវាអតិថិជន DSHS តាមលេខ 1-877-501-2233។

សេវាកម្ម និងជំនួយរយៈពេលវែង (LTSS)

Apple Health បង់ថ្លៃសេវានៅក្នុងផ្ទះរបស់អ្នក កន្លែងថែទាំលំនៅដ្ឋានសហគមន៍ កន្លែងរស់នៅដែលមានជំនួយ ផ្ទះគ្រួសារមនុស្សពេញវ័យ ឬកន្លែងថែទាំ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ដោយផ្អែកលើការវាយតម្លៃ។

ការគាំទ្រតាមតម្រូវការសម្រាប់មនុស្សចាស់ (TSOA) និងការថែទាំតាមវិធីផ្សេងរបស់ Medicaid (Medicaid Alternative Care (MAC)) គឺជាកម្មវិធី LTSS ដែលជួយអ្នកផ្តល់ការថែទាំដែលបច្ចុប្បន្នកំពុងមើលថែមិត្តភក្តិ ឬសមាជិកគ្រួសារដោយមិនគិតថ្លៃ។

ការដាក់ពាក្យសុំ LTSS

- **អនឡាញ៖** ចូលទៅកាន់ washingtonconnection.org.
- **ពាក្យស្នើសុំជាក្រដាស៖** បោះពុម្ពទម្រង់បែបបទ 18-005 ដែលមាននៅ hca.wa.gov/classic-health-care-application
- **ដោយផ្ទាល់៖** ទៅកាន់ការិយាល័យសេវាសហគមន៍ ដែលនៅជិតអ្នក។ ចូលមើល dshs.wa.gov/office-locations.
- សម្រាប់សំណួរ ទូរស័ព្ទទៅការិយាល័យសេវាផ្ទះ និងសហគមន៍ក្នុងតំបន់របស់អ្នក។ ចូលមើល dshs.wa.gov/office-locations.

ចំណាំ៖ តម្រូវការចំណូល និងធនធានអនុវត្តសម្រាប់កម្មវិធីទាំងនេះ។



ពិការភាពក្នុងការនិយាយ ឬការស្តាប់ ឬបញ្ហាចល័ត

ប្រសិនបើអ្នកមានបញ្ហាក្នុងការនិយាយ ឬការស្តាប់ ឬបញ្ហាចល័ត អ្នកគួរតែប្រាប់អ្នកទទួលភ្ញៀវ នៅពេលអ្នកធ្វើការណាត់ជួបរបស់អ្នក។ អ្នកទទួលភ្ញៀវរបស់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងជួយអ្នកធ្វើការរៀបចំចាំបាច់ណាមួយ។

សេវាអ្នកបកប្រែ

ប្រសិនបើអ្នកនិយាយភាសាអង់គ្លេសមិនបានល្អ ឬអ្នកជាមនុស្សច្នៃ គច្ឆឹង ពីការភ្នែក ឬពិបាកស្តាប់ អ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈអាចរកបានជាច្រើនភាសា រួមទាំងភាសាសញ្ញាដោយមិនគិតថ្លៃសម្រាប់អ្នក។ ប្រាប់អ្នកទទួលភ្ញៀវឱ្យដឹងថាអ្នកត្រូវការអ្នកបកប្រែ នៅពេលអ្នកកំណត់ពេលណាត់ជួបរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម ចូលមើល hca.wa.gov/interpreter-services។

សេវាដឹកជញ្ជូន

អ្នកអាចមានសិទ្ធិទទួលបានជំនួយក្នុងការដឹកជញ្ជូនទៅកាន់ការណាត់ជួបថែទាំសុខភាពរបស់អ្នកដោយមិនគិតថ្លៃសម្រាប់អ្នក។ ការណាត់ជួបត្រូវតែសម្រាប់សេវាកម្មដែលគ្របដណ្តប់ដោយ Apple Health ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរ ឬវេជ្ជបណ្ឌិតក្នុងតំបន់របស់អ្នក សូមទូរស័ព្ទទៅលេខ 1-800-562-3022។ សម្រាប់ព័ត៌មានបន្ថែម ចូលមើល hca.wa.gov/transportation-help។

HCA អនុលោមតាមច្បាប់សិទ្ធិស៊ីវិលរបស់សហព័ន្ធ និងរដ្ឋវ៉ាស៊ីនតោន ដែលអាចអនុវត្តបានទាំងអស់ ហើយប្តេជ្ញាផ្តល់សិទ្ធិចូលប្រើប្រាស់ស្មើគ្នា គ្នាចំពោះសេវាកម្មរបស់យើង។ ប្រសិនបើអ្នកត្រូវការកន្លែងស្នាក់នៅ ឬត្រូវការឯកសារជាទ្រង់ទ្រាយ ឬភាសាផ្សេងទៀត សូមទូរស័ព្ទទៅលេខ 1-800-562-3022 (TRS: 711)។

